

គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែប
ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លេខាធិការដ្ឋាន

លេខ.៤២៤.គណ./គ.ជ.អ.ប

រាជធានីភ្នំពេញ, ថ្ងៃទី.០៣ ខែ.៥ ឆ្នាំ២០១៥

ជម្រាបជូន

លោក ស្រី ឃុក ប្រធានកម្មវិធីផ្នែកគាំពារមតិ នៃអង្គការទស្សនៈពិភពលោក

កម្មវត្ថុ: អំពីសំណើសុំគាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមរបស់អង្គការទស្សនៈពិភពលោក នៅក្នុងស្រុកគោលដៅចំនួន១០ ឃុំចំនួន៥១ នៃខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ។

យោង: -លិខិតចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥ ស្នើសុំគាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម របស់អង្គការទស្សនៈពិភពលោក។
-ផែនការយុទ្ធសាស្ត្រស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូនលោកប្រធានជ្រាបថា៖ លេខាធិការដ្ឋាន គ.ជ.អ.ប សូមគាំទ្រ និងសហការជាមួយអង្គការទស្សនៈពិភពលោក លើការអនុវត្តផែនការសកម្មភាពផ្នែកតម្រូវការក្នុងផែនការយុទ្ធសាស្ត្រស្តីពី ការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលផ្តោតសំខាន់លើសេវាមូលដ្ឋានទាំងបីរួមមាន៖ ការផ្តល់សេវារបស់រដ្ឋបាលឃុំ សេវាមណ្ឌលសុខភាព និងសាលាបឋមសិក្សា នៅក្នុងឃុំចំនួន៥១ ស្រុកគោលដៅចំនួន១០ នៃខេត្តចំនួន៣ គឺ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ សម្រាប់ឆ្នាំ២០១៥នេះ ដូចមានលម្អិតក្នុងតារាងតំបន់គោលដៅភ្ជាប់ជូនមកជាមួយ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកប្រធាន មេត្តាចាត់ចែងអនុវត្ត តាមនីតិវិធី ប្រើប្រាស់ឧបករណ៍គណនេយ្យភាពសង្គម ដែលលេខាធិការដ្ឋាន គ.ជ.អ.ប បានដាក់ឲ្យអនុវត្ត និងត្រូវសហការជាមួយរដ្ឋបាលខេត្ត ស្រុក ឃុំ និងអ្នកពាក់ព័ន្ធ នៅតាមតំបន់គោលដៅដែលបានកំណត់ ឲ្យទទួលបានលទ្ធផលល្អប្រសើរ។

សូមលោកប្រធានទទួលនូវការរាប់អានដ៏ស្មោះអំពីខ្ញុំ។


ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប
ច័ន្ទ ប៊ិន

- ចម្លងជូន៖**
- រដ្ឋបាលខេត្តសៀមរាប កំពង់ធំ និងខេត្តបន្ទាយមានជ័យ
 - រដ្ឋបាលស្រុក ឃុំ គោលដៅ "ដើម្បីសហការអនុវត្ត"
 - ឯកសារកាលប្បវត្តិ

ឯកសារភ្ជាប់ទី ១

**តំបន់គោលដៅសម្រាប់
អនុវត្តក្របខ័ណ្ឌការងារគណនេយ្យភាពសង្គម**

ផែនការរយៈពេល៣ ឆ្នាំ (២០១៥-២០១៧) របស់អង្គការទស្សនៈពិភពលោក

ខេត្ត	ស្រុក ២០១៤	ស្រុក ២០១៥	ស្រុក ២០១៦	ស្រុក ២០១៧
សៀមរាប	វ៉ារិន	វ៉ារិន	វ៉ារិន	វ៉ារិន
	ក្រឡាញ់	ក្រឡាញ់	ក្រឡាញ់	ក្រឡាញ់
		ជីក្រែង	ពួក	ពួក
			ជីក្រែង	ជីក្រែង
កំពង់ធំ	ស្មោង	ស្មោង	ស្មោង	ស្មោង
	កំពង់ស្វាយ	កំពង់ស្វាយ	កំពង់ស្វាយ	កំពង់ស្វាយ
		សន្ទុក	ប្រសាទប្រាសាទ	ប្រសាទប្រាសាទ
			សន្ទុក	សន្ទុក
បន្ទាយមានជ័យ	ភ្នំស្រុក	ភ្នំស្រុក	ភ្នំស្រុក	ភ្នំស្រុក
	ស្វាយចេក	ស្វាយចេក	ស្វាយចេក	ស្វាយចេក
		ថ្មពួក	ថ្មពួក	ថ្មពួក
		មង្គលបុរី	មង្គលបុរី	មង្គលបុរី
សរុប	៦	១០	១២	១២

ឯកសារភ្ជាប់ទី២

**តំបន់គោលដៅសម្រាប់
ការអនុវត្តក្របខ័ណ្ឌការងារគណនេយ្យភាពសង្គម ២០១៥
របស់អង្គការទស្សនៈពិភពលោក**

សរុបរួម

សរុបឃុំ	សរុបមណ្ឌលសុខភាព	សរុបសាលាបឋមសិក្សា
៤១	៤៦	១១១

ខេត្ត	ស្រុក	ឃុំ	មណ្ឌលសុខភាព	សាលាបឋមសិក្សា
កំពង់ធំ	កំពង់ស្វាយ	១. សាន់គ	មណ្ឌលសុខភាពសាន់គ	សាលាបឋមសិក្សាអំពិល សាលាបឋមសិក្សាស្លែងខ្ពស់
		២. ត្បែង	មណ្ឌលសុខភាពព្រៃប្រស	សាលាបឋមសិក្សាត្រាំខ្លា សាលាបឋមសិក្សាបឹងអង្កែង
		៣. នីពេជ	គ្មាន	សាលាបឋមសិក្សាដងសម្រិត សាលាបឋមសិក្សានីពេជ
		៤. ជ័យ	មណ្ឌលសុខភាពជ័យ	សាលាបឋមសិក្សាព្រៃទុប សាលាបឋមសិក្សាព្នា
		៥. កំពង់ស្វាយ	មណ្ឌលសុខភាពកំពង់ស្វាយ	សាលាបឋមសិក្សា អន្លង់ក្រសាំង សាលាបឋមសិក្សា អូសាលា
		៦. ព្រៃគុយ	មណ្ឌលសុខភាពព្រៃគុយ	សាលាបឋមសិក្សា អន្លង់លោក សាលាបឋមសិក្សាសំបូរ
	ស្ពោង	៧. បន្ទាយស្ពោង	មណ្ឌលសុខភាពបន្ទាយស្ពោង	សាលាបឋមសិក្សាពន្លាជ័យ សាលាបឋមសិក្សាបេង

		៨. សំព្រាជ	មណ្ឌលសុខនាពសំព្រាជ	សាលាបឋមសិក្សាសំព្រាច សាលាបឋមសិក្សាស្លាក់ក្រាញ់	
		៩. ចំណាអ្រកាម	មណ្ឌលសុខនាពចំណាអ្រកាម	សាលាបឋមសិក្សាសំព័រ សាលាបឋមសិក្សាហ៊ីនសែនឈូកជីព្រះ	
		១០. ចំណាអេប៊ី	មណ្ឌលសុខនាពចំណាអេប៊ី	សាលាបឋមសិក្សាខ្នាក់ សាលាបឋមសិក្សាឈូង	
		១១. រុងរឿង	គ្មាន	សាលាបឋមសិក្សាបទុម សាលាបឋមសិក្សាបុសតាសោម	
		១២. ទ្រា	មណ្ឌលសុខនាពទ្រា	សាលាបឋមសិក្សាប៉ុលអូន សាលាបឋមសិក្សាផ្ទះវាល	
	សន្តុក	១៣. បឹងល្វា	គ្មាន(ប្រជាជន ទៅទទួល សេវាពីកំពង់ថ្មនិងឈូក)	សាលាបឋមសិក្សាបឹងល្វា សាលាបឋមសិក្សាត្រែងសង្ក្រាន	
		១៤. ទីពោ	មណ្ឌលសុខនាពទីពោ	សាលាបឋមសិក្សាត្រពាំងត្រី សាលាបឋមសិក្សាថ្មី	
		១៥. ប្រាសាទ	មណ្ឌលសុខនាពប្រាសាទ	សាលាបឋមសិក្សាស្រែតាកែវ សាលាបឋមសិក្សាតាញោក	
	សៀមរាប	ក្រច្ឆាញ់	១៦. សែនសុខ	មណ្ឌលសុខនាពសែនសុខ	សាលាបឋមសិក្សាសែនសុខ សាលាបឋមសិក្សា ឈូករង្សី
			១៧. ចន្ទាសដៃ	មណ្ឌលសុខនាព ចន្ទាសដៃ	សាលាបឋមសិក្សា រុន សាលាបឋមសិក្សាចន្ទាសដៃ
១៨. រោងគោ			មណ្ឌលសុខនាពរោងគោ	សាលាបឋមសិក្សា ហាស.រោងគោ សាលាបឋមសិក្សាអេហ្វ៊ិកប្រើយ៉ី	
១៩. កំពង់ថ្ម			មណ្ឌលសុខនាពកំពង់ថ្ម	សាលាបឋមសិក្សាកំពង់ថ្ម	
២០. ក្រច្ឆាញ់			គ្មាន	សាលាបឋមសិក្សា ក្រច្ឆាញ់ សាលាបឋមសិក្សា សំពៅលូន	

		២១. ក្រូចគរ	មណ្ឌលសុខភាពក្រូចគរ	សាលាបឋមសិក្សា ព្រៃខ្យង សាលាបឋមសិក្សា ប្រាសាទខ្នារ
		២២. សំបួរ	មណ្ឌលសុខភាពសំបួរ	សាលាបឋមសិក្សា ដំណាក់ខ្នាស់ សាលាបឋមសិក្សា អំពិល
		២៣. ស្នួល	មណ្ឌលសុខភាពស្នួល	សាលាបឋមសិក្សា ស្នួល សាលាបឋមសិក្សា ព្រៃល្បែង
		២៤. ស្រែណាល	មណ្ឌលសុខភាពស្រែណាល	សាលាបឋមសិក្សា ស្រែណាល សាលាបឋមសិក្សាមហាសាមគ្គី
		២៥. តាអាន	មណ្ឌលសុខភាពតាអាន	សាលាបឋមសិក្សាហាស.តាអាន សាលាបឋមសិក្សា ទឹកជុំ
	រ៉ានី	២៦. រ៉ានី	មណ្ឌលសុខភាពរ៉ានី	សាលាបឋមសិក្សាទួលរមៀត សាលាបឋមសិក្សារ៉ានី
		២៧. ស្វាយ ស	មណ្ឌលសុខភាពស្វាយស	សាលាបឋមសិក្សាកំប្លោ សាលាបឋមសិក្សាស្វាយស
		២៨. ប្រាសាទ	គ្មាន	សាលាបឋមសិក្សាប្រាសាទ សាលាបឋមសិក្សាកញ្ច័នរុន
		២៩. ល្វាក្រាំង	មណ្ឌលសុខភាពល្វាក្រាំង	សាលាបឋមសិក្សាថ្មីន្ទឺរី សាលាបឋមសិក្សាគោកចាន់
		៣០. ផ្លែស្រឡាយ	មណ្ឌលសុខភាពផ្លែស្រឡាយ	សាលាបឋមសិក្សាផ្លែស្រឡាយ សាលាបឋមសិក្សាព្រៃខ្យង
ជីក្រែង	៣១. អន្លង់សំណរ	មណ្ឌលសុខភាពអន្លង់សំណរ	សាលាបឋមសិក្សាក្រវាញរដ្ឋ សាលាបឋមសិក្សាអន្លង់សំណរ	
	៣២. កំពង់ក្តី	មណ្ឌលសុខភាពកំពង់ក្តី	សាលាបឋមសិក្សារស្មីសាមគ្គី សាលាបឋមសិក្សាហ៊ុនសែនគំរូ	
	៣៣. គោកធ្លក	មណ្ឌលសុខភាពគោកធ្លក	សាលាបឋមសិក្សាខ្នាធ្នង់	

		ក្រោម	ក្រោម	សាលាបឋមសិក្សាក្របីអៀល
		៣៤. គោកធ្លកលើ	មណ្ឌលសុខនាពគោកធ្លកលើ	សាលាបឋមសិក្សាគោកធ្លក សាលាបឋមសិក្សាតានា
		៣៥. សង្វើយ	មណ្ឌលសុខនាពសង្វើយ	សាលាបឋមសិក្សាកន្សែង សាលាបឋមសិក្សាភូមិអូរ
បន្ទាយមានជ័យ	ភ្នំស្រុក	៣៦. ណាំតៅ	មណ្ឌលសុខនាពណាំតៅ	សាលាបឋមសិក្សាភូមិថ្មី សាលាបឋមសិក្សាស្នែង សាលាបឋមសិក្សាធ្នង់ សាលាបឋមសិក្សាសំរោង
		៣៧. ភ្នំដី	មណ្ឌលសុខនាពភ្នំដី	សាលាបឋមសិក្សាភ្នំដី សាលាបឋមសិក្សាបុស្សុរ សាលាបឋមសិក្សាពន្លៃ សាលាបឋមសិក្សាខ្នាយ
		៣៨. ស្ពានស្រែង	មណ្ឌលសុខនាពស្ពានស្រែង	សាលាបឋមសិក្សាពង្រកព្រៃកណ្តាល សាលាបឋមសិក្សាអាត
		៣៩. ប្លាយចារ	មណ្ឌលសុខនាពប្លាយចារ	សាលាបឋមសិក្សាពង្រ សាលាបឋមសិក្សាសំបួរ សាលាបឋមសិក្សាប្លាយចារ សាលាបឋមសិក្សាតាអុង
		ស្វាយចេក	៤០. ធ្នាំ	មណ្ឌលសុខនាពធ្នាំ
		៤១. សារង្គ	មណ្ឌលសុខនាពសារង្គ	សាលាបឋមកន្ត្រង់ សាលាបឋមអំពិល

		៤២. តាផូ	មណ្ឌលសុខភាពតាផូ	សាលាបឋមវិទ្យាល័យ (នៅឃុំតាផូ តែស្ថិតក្នុងកម្រងប្រាសាទ) សាលាបឋមបន្ទាត់ឆ្នោះ
		៤៣. ទ្រាស	មណ្ឌលសុខភាពទ្រាស	សាលាបឋមអំពិលព្រង់ សាលាបឋមអូរកោះ
		មង្គលបូរី	៤៤. បន្ទាយនាង	មណ្ឌលសុខភាពបន្ទាយនាង
		៤៥. ចំណោម	មណ្ឌលសុខភាពចំណោម	សាលាបឋមសិក្សាដងត្រាង សាលាបឋមសិក្សាបឹងត្រស់
		៤៦. សៀ	មណ្ឌលសុខភាពសៀ	សាលាបឋមសិក្សាគោកសំរោង សាលាបឋមសិក្សាផ្លូវដំរីក្រោម
		៤៧. ស្រះរាំង	មណ្ឌលសុខភាពស្រះរាំង	សាលាបឋមសិក្សាគោកស្រុក សាលាបឋមសិក្សាគោកក្រសាំង
		៤៨. តាឡី	មណ្ឌលសុខភាពតាឡី	សាលាបឋមសិក្សាចុងគោក សាលាបឋមសិក្សាតាឡី
	ថ្មពួក	៤៩. តូមិថ្មី	មណ្ឌលសុខភាពតូមិថ្មី	សាលាបឋមសិក្សាទទា សាលាបឋមសិក្សារបើជ្រៃ
		៥០. គោកកបិន	មណ្ឌលសុខភាពគោកកបិន	សាលាបឋមសិក្សាគោកខ្ពស់ សាលាបឋមសិក្សាដី
		៥១. គំរូ	មណ្ឌលសុខភាពគំរូ	សាលាបឋមសិក្សាអណ្តូងខ្ពង (សាលាបឋមសិក្សាតាយីងព្រៃវែង)
ពាខេត្ត	១០ស្រុក	៥១ឃុំ	៤៦ មណ្ឌលសុខភាព	១១១ សាលាបឋមសិក្សា